



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**និយ័តករបរិយោជន៍ប្រតិបត្តិ**

លេខ: ០០៦/២០២៤ ន.ប.ជ. / គ.ព.ស.

**គោលការណ៍ណែនាំ**  
**ស្តីពី**

**ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរិយោជន៍ប្រតិបត្តិ**

អនុលោមតាមព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ព្រះរាជក្រមលេខ នស/រកម/០១១៩/០០២ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីបរិយោជន៍ប្រតិបត្តិ, អនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, អនុក្រឹត្យលេខ ៤៧៦ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ស្តីពីបរិយោជន៍ប្រតិបត្តិហិរញ្ញវត្ថុ, អនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ស្តីពីការចុះបញ្ជីបរិយោជន៍ប្រតិបត្តិ, ប្រកាសលេខ ១០៤១ សហវ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការត្រួតពិនិត្យបរិយោជន៍ប្រតិបត្តិហិរញ្ញវត្ថុ, ប្រកាសលេខ ០០៣ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ស្តីពីវិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅរបស់បរិយោជន៍ប្រតិបត្តិ, ប្រកាសលេខ ០១០ អ.ស.ហ.ប្រក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីកម្រៃសេវានៃការចុះបញ្ជីបរិយោជន៍ប្រតិបត្តិ, ប្រកាសលេខ ០៦៧ អ.ស.ហ.ប្រក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីកាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរិយោជន៍ប្រតិបត្តិ, ប្រកាសលេខ ០២៦ អ.ស.ហ.ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្តីពីលក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរិយោជន៍ប្រតិបត្តិ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធដទៃទៀត និងដើម្បីជួយសម្រួលដល់ការយល់ដឹង និងការបំពេញលក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរិយោជន៍ប្រតិបត្តិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ **និយ័តករបរិយោជន៍ប្រតិបត្តិ (ន.ប.ជ.)** សម្រេចដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរិយោជន៍ប្រតិបត្តិ ដំណាក់កាលទី១ ដូចខាងក្រោម៖

**១-ទម្រង់របាយការណ៍សម្រាប់លក្ខខណ្ឌតម្រូវភាពរឹងមាំហិរញ្ញវត្ថុ**

- ក្រុមហ៊ុនបរិយោជន៍ប្រតិបត្តិ ត្រូវផ្តល់ជូន **ន.ប.ជ.** នូវរបាយការណ៍ប្រចាំខែ ក្នុងទម្រង់ដូចខាងក្រោម៖
- ក-របាយការណ៍ស្តីពីសន្ទនីយភាពរបស់ក្រុមហ៊ុនបរិយោជន៍ប្រតិបត្តិ ក្នុងទម្រង់ដូចកំណត់ក្នុងឧបសម្ព័ន្ធ ១.១ នៃគោលការណ៍ណែនាំនេះ។
  - ខ-របាយការណ៍ស្តីពីមូលធនប្រតិបត្តិការសុទ្ធរបស់ក្រុមហ៊ុនបរិយោជន៍ប្រតិបត្តិ ក្នុងទម្រង់ ដូចកំណត់ក្នុងឧបសម្ព័ន្ធ ១.២ នៃគោលការណ៍ណែនាំនេះ។
  - គ-របាយការណ៍ស្តីពីការគណនាហានិភ័យដុលរបស់ក្រុមហ៊ុនបរិយោជន៍ប្រតិបត្តិ ក្នុងទម្រង់ ដូចកំណត់ក្នុងឧបសម្ព័ន្ធ ១.៣ នៃគោលការណ៍ណែនាំនេះ។
  - ឃ-របាយការណ៍ស្តីពីអនុបាតមូលធនសុទ្ធរបស់ក្រុមហ៊ុនបរិយោជន៍ប្រតិបត្តិ ក្នុងទម្រង់ ដូចកំណត់ក្នុងឧបសម្ព័ន្ធ ១.៤ នៃគោលការណ៍ណែនាំនេះ។



*(Signature)*

**២-វិធីសាស្ត្រគណនាហានិភ័យជូល**

ក្រុមហ៊ុនបធនបាល ត្រូវគណនាហានិភ័យជូល និងផ្តល់ជូន **ន.ប.ធន** ជាប្រចាំខែតាមវិធីសាស្ត្រដែល ដូចខាងក្រោម៖

ក-វិធីសាស្ត្រគណនាហានិភ័យភាគហ៊ុន ដូចកំណត់ក្នុងឧបសម្ព័ន្ធ ២.១ នៃគោលការណ៍ណែនាំនេះ។

ខ-វិធីសាស្ត្រគណនាហានិភ័យអត្រាការប្រាក់ ដូចកំណត់ក្នុងឧបសម្ព័ន្ធ ២.២ នៃគោលការណ៍ ណែនាំនេះ។

គ-វិធីសាស្ត្រគណនាហានិភ័យអត្រាប្តូរប្រាក់ ដូចកំណត់ក្នុងឧបសម្ព័ន្ធ ២.៣ នៃគោលការណ៍ ណែនាំនេះ។

ឃ-វិធីសាស្ត្រគណនាហានិភ័យឥណទាន ដូចកំណត់ក្នុងឧបសម្ព័ន្ធ ២.៤ នៃគោលការណ៍ណែនាំនេះ។

ង-វិធីសាស្ត្រគណនាហានិភ័យប្រតិបត្តិការ ដូចកំណត់ក្នុងឧបសម្ព័ន្ធ ២.៥ នៃគោលការណ៍ណែនាំនេះ។

ថ្ងៃព្រហស្បតិ៍ ៣កើត ខែកុម្ភៈ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កុម្ភៈ គ.ស. ២០២៥

**និយ័តករបធនបាលកិច្ច**



**ឧបសម្ព័ន្ធ ១.១ ស្តីពីទម្រង់របាយការណ៍ស្តីពីសន្តិសុខសាធារណៈរបស់ក្រុមហ៊ុនបឋមបណ្ណ**  
**នៃគោលការណ៍ណែនាំលេខ ..... ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ២០២៥**  
**ស្តីពីទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបឋមបណ្ណ**  
**របាយការណ៍ស្តីពីសន្តិសុខសាធារណៈប្រចាំខែ ..... ឆ្នាំ .....**

|                                       |                           |                                    |                                                                         |                             |                            |
|---------------------------------------|---------------------------|------------------------------------|-------------------------------------------------------------------------|-----------------------------|----------------------------|
| ឈ្មោះក្រុមហ៊ុន៖ .....                 |                           |                                    | អត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា<br>១ ដុល្លារអាមេរិក = ..... រៀល |                             |                            |
| <b>១.១.១-របាយការណ៍តុល្យភាពសាកល្បង</b> |                           |                                    |                                                                         |                             |                            |
| <b>ទ្រព្យសកម្ម</b>                    |                           | <b>របាយការណ៍តុល្យភាពសាកល្បងដើម</b> |                                                                         | <b>ធាតុកំណត់ដោយ ន.ប.ធន.</b> |                            |
|                                       |                           | <b>គិតជារៀល</b>                    | <b>គិតជាដុល្លារអាមេរិក</b>                                              | <b>គិតជារៀល</b>             | <b>គិតជាដុល្លារអាមេរិក</b> |
| <b>ទ្រព្យសកម្មរយៈពេលខ្លី</b>          |                           |                                    |                                                                         |                             |                            |
| 1                                     |                           |                                    |                                                                         |                             |                            |
| 2                                     |                           |                                    |                                                                         |                             |                            |
| 3                                     |                           |                                    |                                                                         |                             |                            |
| 4                                     |                           |                                    |                                                                         |                             |                            |
| 5                                     |                           |                                    |                                                                         |                             |                            |
| I                                     | ទ្រព្យសកម្មរយៈពេលខ្លីសរុប |                                    |                                                                         |                             |                            |
| <b>ទ្រព្យសកម្មរយៈពេលវែង</b>           |                           |                                    |                                                                         |                             |                            |
| 1                                     |                           |                                    |                                                                         |                             |                            |
| 2                                     |                           |                                    |                                                                         |                             |                            |
| 3                                     |                           |                                    |                                                                         |                             |                            |
| II                                    | ទ្រព្យសកម្មរយៈពេលវែងសរុប  |                                    |                                                                         |                             |                            |
| III                                   | ទ្រព្យសកម្មសរុប           |                                    |                                                                         |                             |                            |



| បំណុល          |                                                                | របាយការណ៍តុល្យភាពសាកល្បងដើម |                     | ធាតុកំណត់ដោយ ន.ប.ឆ. |                     |
|----------------|----------------------------------------------------------------|-----------------------------|---------------------|---------------------|---------------------|
|                |                                                                | គិតជា រៀល                   | គិតជាដុល្លារអាមេរិក | គិតជា រៀល           | គិតជាដុល្លារអាមេរិក |
| 1              |                                                                |                             |                     |                     |                     |
| 2              |                                                                |                             |                     |                     |                     |
| 3              |                                                                |                             |                     |                     |                     |
| 4              |                                                                |                             |                     |                     |                     |
| 5              |                                                                |                             |                     |                     |                     |
| IV             | បំណុលសរុប                                                      |                             |                     |                     |                     |
| មូលធនភាគហ៊ុនិក |                                                                |                             |                     |                     |                     |
| 1              | ដើមទុនបានបង់                                                   |                             |                     |                     |                     |
| 2              | ប្រាក់ចំណេញរក្សាទុក/ខាតបង់រ<br>(បន្ទាប់ពីកាត់ពន្ធរួចក្នុងគ្រា) |                             |                     |                     |                     |
| 3              | ប្រាក់ចំណេញរក្សាទុក/ខាតបង់រ<br>(បន្ទាប់ពីកាត់ពន្ធរួចដើមគ្រា)   |                             |                     |                     |                     |
| 4              | ទុនបម្រុងផ្សេងៗ                                                |                             |                     |                     |                     |
| V              | មូលធនភាគហ៊ុនិកសរុប                                             |                             |                     |                     |                     |
| VI             | បំណុល និងមូលធនភាគហ៊ុនិកសរុប                                    |                             |                     |                     |                     |



| ១.១.២-តារាងវាយតម្លៃមូលបត្រ |                                                                      |        |                                                |                        |             |                               |                         |                                                 |
|----------------------------|----------------------------------------------------------------------|--------|------------------------------------------------|------------------------|-------------|-------------------------------|-------------------------|-------------------------------------------------|
| ប្រភេទ<br>មូលបត្រ          | ឈ្មោះ<br>មូលបត្រ                                                     | បរិមាណ | ថ្លៃក្នុងកិច្ចព្រមព្រៀង<br>ធានាទិញ/ធានាទិញបន្ត | ថ្លៃក្នុង<br>បរិស័កម្ម | ថ្លៃទីផ្សារ | ទំហំសរុប<br>(សម្រាប់វាយតម្លៃ) | អត្រាត្រូវកាត់<br>បន្ថយ | តម្លៃ<br>(ដែលត្រូវបានវាយតម្លៃ<br>ស្របតាមប្រកាស) |
| មូលបត្រ<br>កម្មសិទ្ធិ      | មូលបត្រកម្មសិទ្ធិចុះបញ្ជីក្នុងទីផ្សារមូលបត្រប្រតិបត្តិស្ថិតនៅកម្ពុជា |        |                                                |                        |             |                               |                         |                                                 |
|                            |                                                                      |        |                                                |                        |             |                               |                         |                                                 |
|                            |                                                                      |        |                                                |                        |             |                               |                         |                                                 |
|                            | មូលបត្រកម្មសិទ្ធិក្នុងទីផ្សារមូលបត្រផ្សេងទៀត                         |        |                                                |                        |             |                               |                         |                                                 |
|                            |                                                                      |        |                                                |                        |             |                               |                         |                                                 |
|                            |                                                                      |        |                                                |                        |             |                               |                         |                                                 |
| មូលបត្រ<br>បំណុល           | មូលបត្របំណុលចុះបញ្ជីក្នុងទីផ្សារមូលបត្រប្រតិបត្តិស្ថិតនៅកម្ពុជា      |        |                                                |                        |             |                               |                         |                                                 |
|                            |                                                                      |        |                                                |                        |             |                               |                         |                                                 |
|                            |                                                                      |        |                                                |                        |             |                               |                         |                                                 |
|                            | មូលបត្របំណុលក្នុងទីផ្សារមូលបត្រផ្សេងទៀត                              |        |                                                |                        |             |                               |                         |                                                 |
|                            |                                                                      |        |                                                |                        |             |                               |                         |                                                 |
| សរុប                       |                                                                      |        |                                                |                        |             |                               |                         |                                                 |



**ឧបសម្ព័ន្ធ ១.២ ស្តីពីទម្រង់របាយការណ៍ស្តីពីមូលធនប្រតិបត្តិការសុទ្ធរបស់ក្រុមហ៊ុនបរិវេណ**  
**នៃគោលការណ៍ណែនាំលេខ ..... ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ២០២៥**  
**ស្តីពីទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរិវេណ**  
**របាយការណ៍ស្តីពីមូលធនប្រតិបត្តិការសុទ្ធរបស់ក្រុមហ៊ុនបរិវេណ ប្រចាំខែ ..... ឆ្នាំ .....**

| ១.២.១-តារាងមូលធនប្រតិបត្តិការសុទ្ធ |                                                      |            |                       |
|------------------------------------|------------------------------------------------------|------------|-----------------------|
| ការកែតម្រូវ                        |                                                      | ទំហំ       |                       |
|                                    |                                                      | (គិតជារៀល) | (គិតជាដុល្លារអាមេរិក) |
| <b>មូលធនប្រតិបត្តិការសុទ្ធ</b>     |                                                      |            |                       |
| <b>ទ្រព្យសកម្មរយៈពេលខ្លី</b>       |                                                      |            |                       |
|                                    | ទ្រព្យសកម្មរយៈពេលខ្លីសរុប (យោងពី I នៃឧបសម្ព័ន្ធ ១.១) |            |                       |
| (-)                                | បំណុល/ឥណទេយ្យពីបុគ្គលពាក់ព័ន្ធក្រុមហ៊ុន              |            |                       |
| <b>មូលបត្រ</b>                     |                                                      |            |                       |
| (+)                                |                                                      |            |                       |
| (+)                                |                                                      |            |                       |
| A                                  | ទ្រព្យសកម្មរយៈពេលខ្លីសរុបដែលបានកែតម្រូវរួច           |            |                       |
| <b>បំណុលសរុប</b>                   |                                                      |            |                       |
|                                    | បំណុលសរុប (យោងពី IV នៃឧបសម្ព័ន្ធ ១.១)                |            |                       |
| (+)                                | បំណុលជាយថាហេតុ                                       |            |                       |
| (-)                                | បំណុលបំពេញលើដើមទុន                                   |            |                       |
| (+)                                | ផ្សេងៗ (តាមការកំណត់របស់ ន.ប.ប.)                      |            |                       |
| B                                  | បំណុលសរុប                                            |            |                       |
| C                                  | មូលធនប្រតិបត្តិការសុទ្ធ (A – B)                      |            |                       |



**ឧបសម្ព័ន្ធ ១.៣ ស្តីពីទម្រង់របាយការណ៍ស្តីពីការគណនាហានិភ័យដូចរបស់ក្រុមហ៊ុនបរិច្ឆេទ**  
**នៃគោលការណ៍ណែនាំលេខ ..... ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ២០២៥**  
**ស្តីពីទម្រង់របាយការណ៍សម្រាប់តារាងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរិច្ឆេទ**  
**របាយការណ៍ស្តីពីការគណនាហានិភ័យដូចរបស់ក្រុមហ៊ុនបរិច្ឆេទ ប្រចាំខែ ..... ឆ្នាំ .....**

| ១.៣.១-របាយការណ៍ស្តីពីការគណនាហានិភ័យភាគហ៊ុន (D1)        |      |        |                           |                           |      |      |                               |
|--------------------------------------------------------|------|--------|---------------------------|---------------------------|------|------|-------------------------------|
| ល.រ.                                                   | ធាតុ | បរិយាយ | ទំហំសរុប<br>(សម្រាប់គណនា) | អត្រាហានិភ័យ (គិតជាភាគរយ) |      |      | ទំហំហានិភ័យភាគហ៊ុន            |
|                                                        |      |        |                           | ដាក់លាក់                  | ទូទៅ | សរុប |                               |
| ១                                                      |      |        |                           |                           |      |      |                               |
| ២                                                      |      |        |                           |                           |      |      |                               |
| ៣                                                      |      |        |                           |                           |      |      |                               |
| ៤                                                      |      |        |                           |                           |      |      |                               |
| សរុប                                                   |      |        |                           |                           |      |      |                               |
| ១.៣.២-របាយការណ៍ស្តីពីការគណនាហានិភ័យអត្រាការប្រាក់ (D2) |      |        |                           |                           |      |      |                               |
| ល.រ.                                                   | ធាតុ | បរិយាយ | ទំហំសរុប<br>(សម្រាប់គណនា) | អត្រាហានិភ័យ (គិតជាភាគរយ) |      |      | ទំហំហានិភ័យ<br>អត្រាការប្រាក់ |
|                                                        |      |        |                           | ដាក់លាក់                  | ទូទៅ | សរុប |                               |
| ១                                                      |      |        |                           |                           |      |      |                               |
| ២                                                      |      |        |                           |                           |      |      |                               |
| ៣                                                      |      |        |                           |                           |      |      |                               |
| ៤                                                      |      |        |                           |                           |      |      |                               |
| សរុប                                                   |      |        |                           |                           |      |      |                               |



| ១.៣.៣-របាយការណ៍ស្តីពីការគណនាហានិភ័យអត្រាប្តូរប្រាក់ (D3) |      |        |                           |                              |                                 |
|----------------------------------------------------------|------|--------|---------------------------|------------------------------|---------------------------------|
| ល.រ.                                                     | ធាតុ | បរិយាយ | ទំហំសរុប<br>(សម្រាប់គណនា) | អត្រាហានិភ័យ<br>(គិតជាភាគរយ) | ទំហំហានិភ័យ<br>អត្រាប្តូរប្រាក់ |
| ១                                                        |      |        |                           |                              |                                 |
| ២                                                        |      |        |                           |                              |                                 |
| ៣                                                        |      |        |                           |                              |                                 |
| សរុប                                                     |      |        |                           |                              |                                 |
| ១.៣.៤-របាយការណ៍ស្តីពីការគណនាហានិភ័យឥណទាន (E)             |      |        |                           |                              |                                 |
| ល.រ.                                                     | ធាតុ | បរិយាយ | ទំហំសរុប<br>(សម្រាប់គណនា) | អត្រាហានិភ័យ<br>(គិតជាភាគរយ) | ទំហំហានិភ័យ<br>ឥណទាន            |
| ១                                                        |      |        |                           |                              |                                 |
| ២                                                        |      |        |                           |                              |                                 |
| ៣                                                        |      |        |                           |                              |                                 |
| សរុប                                                     |      |        |                           |                              |                                 |
| ១.៣.៥-របាយការណ៍ស្តីពីការគណនាហានិភ័យប្រតិបត្តិការ (F)     |      |        |                           |                              |                                 |
| ល.រ.                                                     | ធាតុ | បរិយាយ | ទំហំសរុប<br>(សម្រាប់គណនា) | អត្រាហានិភ័យ<br>(គិតជាភាគរយ) | អត្រាហានិភ័យ<br>ប្រតិបត្តិការ   |
| ១                                                        |      |        |                           |                              |                                 |
| សរុប                                                     |      |        |                           |                              |                                 |



**ឧបសម្ព័ន្ធ ១.៤ ស្តីពីទម្រង់របាយការណ៍ស្តីពីអនុបាតមូលធនសុទ្ធរបស់ក្រុមហ៊ុនបរិច្ឆេទ**  
**នៃគោលការណ៍ណែនាំលេខ ..... ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ២០២៥**  
**ស្តីពីទម្រង់របាយការណ៍សម្រាប់តារាងម៉ាហ្វីនេង្គបស់ក្រុមហ៊ុនបរិច្ឆេទ**  
**របាយការណ៍ស្តីពីអនុបាតមូលធនសុទ្ធរបស់ក្រុមហ៊ុនបរិច្ឆេទ ប្រចាំខែ ..... ឆ្នាំ .....**

| ធាតុ | បរិយាយ                                                | គិតត្រឹមចុងខែមុន (4) |     | គិតត្រឹមចុងខែបច្ចុប្បន្ន (5) |     | កើនឡើង ឬថយចុះ (5) – (4) |     |       |
|------|-------------------------------------------------------|----------------------|-----|------------------------------|-----|-------------------------|-----|-------|
|      |                                                       |                      |     |                              |     | ចំនួន                   |     | ភាគរយ |
|      |                                                       | KHR                  | USD | KHR                          | USD | KHR                     | USD |       |
| 1    | មូលធនប្រតិបត្តិការសុទ្ធ<br>(យោងពី C នៃឧបសម្ព័ន្ធ ១.២) |                      |     |                              |     |                         |     |       |
| D1   | ហានិភ័យកាតហ៊ុន                                        |                      |     |                              |     |                         |     |       |
| D2   | ហានិភ័យអត្រាការប្រាក់                                 |                      |     |                              |     |                         |     |       |
| D3   | ហានិភ័យអត្រាប្តូរប្រាក់                               |                      |     |                              |     |                         |     |       |
| D    | ហានិភ័យទីផ្សារ (D1+D2+D3)                             |                      |     |                              |     |                         |     |       |
| E    | ហានិភ័យឥណទាន                                          |                      |     |                              |     |                         |     |       |
| F    | ហានិភ័យប្រតិបត្តិការ                                  |                      |     |                              |     |                         |     |       |
| 2    | ហានិភ័យដុលសរុប (D+E+F)                                |                      |     |                              |     |                         |     |       |
| ធាតុ | បរិយាយ                                                | គិតត្រឹមចុងខែមុន (4) |     | គិតត្រឹមចុងខែបច្ចុប្បន្ន (5) |     | កើនឡើង ឬថយចុះ           |     |       |
|      |                                                       | គិតជាភាគរយ (%)       |     |                              |     |                         |     |       |
| 3    | អនុបាតមូលធនសុទ្ធ (1/2 x 100)                          |                      |     |                              |     |                         |     |       |



**ឧបសម្ព័ន្ធ ២.១ ស្តីពីវិធីសាស្ត្រគណនាហានិភ័យភាគហ៊ុនសម្រាប់ក្រុមហ៊ុនបឋមបរិច្ឆេទ**  
**នៃគោលការណ៍ណែនាំលេខ ..... ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ២០២៥**  
**ស្តីពីរបៀបរបបគណនាសម្រាប់ការវាយតម្លៃហានិភ័យហ៊ុនសម្រាប់ក្រុមហ៊ុនបឋមបរិច្ឆេទ**  
**វិធីសាស្ត្រគណនាហានិភ័យភាគហ៊ុនសម្រាប់ក្រុមហ៊ុនបឋមបរិច្ឆេទ ប្រចាំខែ ..... ឆ្នាំ .....**

ក្រុមហ៊ុនបឋមបរិច្ឆេទ ត្រូវគណនាហានិភ័យភាគហ៊ុន ដោយរាប់បញ្ចូលទាំងហានិភ័យជាក់លាក់ និងហានិភ័យទូទៅ ដូចក្នុងតារាង ២.១.១. ខាងក្រោម៖

| ២.១.១-តារាងគណនាទំហំហានិភ័យភាគហ៊ុន |                                                                               |        |             |                           |                 |      |             |      |                |
|-----------------------------------|-------------------------------------------------------------------------------|--------|-------------|---------------------------|-----------------|------|-------------|------|----------------|
| ប្រភេទ<br>មូលបត្រ                 | ឈ្មោះ<br>មូលបត្រ                                                              | បរិមាណ | ថ្ងៃទីផ្សារ | ទំហំសរុប<br>(សម្រាប់គណនា) | ហានិភ័យជាក់លាក់ |      | ហានិភ័យទូទៅ |      | ហានិភ័យភាគហ៊ុន |
|                                   |                                                                               |        |             |                           | ភាគរយ           | ទំហំ | ភាគរយ       | ទំហំ | ទំហំ           |
| មូលបត្រ<br>កម្មសិទ្ធិ             | មូលបត្រកម្មសិទ្ធិចុះបញ្ជីក្នុងទីផ្សារមូលបត្រប្រតិប្រតិស្តុតនៅកម្ពុជា          |        |             |                           |                 |      |             |      |                |
|                                   |                                                                               |        |             |                           | ៥%              |      | ១០%         |      |                |
|                                   | មូលបត្រកម្មសិទ្ធិក្នុងទីផ្សារមូលបត្រផ្សេងទៀត                                  |        |             |                           |                 |      |             |      |                |
|                                   |                                                                               |        |             |                           | *               |      | *           |      |                |
|                                   | មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជីក្នុងទីផ្សារមូលបត្រប្រតិប្រតិស្តុតនៅកម្ពុជា |        |             |                           |                 |      |             |      |                |
|                                   |                                                                               |        |             |                           | ២០%             |      | ១០%         |      |                |
| មូលបត្រ<br>បំណុល                  | មូលបត្របំណុលចុះបញ្ជីក្នុងទីផ្សារមូលបត្រប្រតិប្រតិស្តុតនៅកម្ពុជា               |        |             |                           |                 |      |             |      |                |
|                                   |                                                                               |        |             |                           | ៣%              |      | ៥%          |      |                |
|                                   | មូលបត្របំណុលក្នុងទីផ្សារមូលបត្រផ្សេងទៀត                                       |        |             |                           |                 |      |             |      |                |
|                                   |                                                                               |        |             |                           | *               |      | *           |      |                |
| មូលបត្រ<br>ផ្សេងទៀត               |                                                                               |        |             |                           | *               |      | *           |      |                |
| ហានិភ័យភាគហ៊ុនសរុប (a)            |                                                                               |        |             |                           |                 |      |             |      |                |

សម្គាល់៖ ( \*) អត្រាហានិភ័យត្រូវបានកំណត់ដោយ ន.ប.ជ.។



**ឧបសម្ព័ន្ធ ២.២ ស្តីពីវិធីសាស្ត្រគណនាហានិភ័យអត្រាការប្រាក់សម្រាប់ក្រុមហ៊ុនបឋមបទបាល**  
**នៃគោលការណ៍ណែនាំលេខ ..... ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ២០២៥**  
**ស្តីពីទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបឋមបទបាល**  
**វិធីសាស្ត្រគណនាហានិភ័យអត្រាការប្រាក់សម្រាប់ក្រុមហ៊ុនបឋមបទបាល ប្រចាំខែ ..... ឆ្នាំ .....**

ក្រុមហ៊ុនបឋមបទបាល ត្រូវគណនាហានិភ័យអត្រាការប្រាក់ពាក់ព័ន្ធនឹងហានិភ័យជាក់លាក់នៃមូលបត្របំណុលនីមួយៗ ដោយផ្អែកលើស្ថានភាពនៃចំណាត់ថ្នាក់លទ្ធភាពសង និងឥណ្ឌាប្រតិទិនដែលនៅសល់ ដូចក្នុងតារាង ២.២.១. ខាងក្រោម៖

| ២.២.១-តារាងគណនាទំហំហានិភ័យអត្រាការប្រាក់ពាក់ព័ន្ធនឹងហានិភ័យជាក់លាក់ |                                                     |        |             |          |                                              |                       |              |
|---------------------------------------------------------------------|-----------------------------------------------------|--------|-------------|----------|----------------------------------------------|-----------------------|--------------|
| ប្រភេទមូលបត្របំណុល                                                  | ឈ្មោះមូលបត្រ                                        | បរិមាណ | ថ្ងៃទីផ្សារ | ទំហំសរុប | ចំណាត់ថ្នាក់លទ្ធភាពសង                        | ឥណ្ឌាប្រតិទិនដែលនៅសល់ | អត្រាហានិភ័យ |
| មូលបត្ររដ្ឋ                                                         | មូលបត្ររដ្ឋដែលបានបោះផ្សាយលក់នៅព្រះរាជាណាចក្រកម្ពុជា |        |             |          |                                              |                       |              |
|                                                                     |                                                     |        |             |          | -                                            | -                     | 0.00%        |
|                                                                     | មូលបត្ររដ្ឋដែលបានបោះផ្សាយលក់នៅបរទេស                 |        |             |          |                                              |                       |              |
|                                                                     |                                                     |        |             |          | AAA~AA                                       | -                     | 0.00%        |
|                                                                     |                                                     |        |             |          | A~BBB                                        | តិចជាង ៦ ខែ           | 0.25%        |
|                                                                     |                                                     |        |             |          |                                              | ចាប់ពី ៦ ខែ ដល់ ២៤ ខែ | 0.50%        |
|                                                                     |                                                     |        |             |          |                                              | លើសពី ២៤ ខែ           | 1.00%        |
|                                                                     |                                                     |        |             |          | BB~B                                         | -                     | 4.00%        |
| សញ្ញាបណ្ណសាជីវកម្ម                                                  |                                                     |        |             |          | ក្រោម B រាប់បញ្ចូលទាំងមិនបានធ្វើចំណាត់ថ្នាក់ | -                     | 8.00%        |
|                                                                     |                                                     |        |             |          | AAA~AA                                       | តិចជាង ៦ ខែ           | 0.25%        |
|                                                                     |                                                     |        |             |          |                                              | ចាប់ពី ៦ ខែ ដល់ ២៤ ខែ | 0.50%        |
|                                                                     |                                                     |        |             |          |                                              | លើសពី ២៤ ខែ           | 1.00%        |
|                                                                     |                                                     |        |             |          | A                                            | តិចជាង ៦ ខែ           | 0.50%        |
|                                                                     |                                                     |        |             |          |                                              | ចាប់ពី ៦ ខែ ដល់ ២៤ ខែ | 1.00%        |
|                                                                     |                                                     |        |             |          |                                              | លើសពី ២៤ ខែ           | 1.60%        |
|                                                                     |                                                     |        |             |          | BBB                                          | តិចជាង ៦ ខែ           | 1.00%        |
|                                                                     |                                                     |        |             |          |                                              | ចាប់ពី ៦ ខែ ដល់ ២៤ ខែ | 1.60%        |



|  |                 |  |  |  |                        |                       |        |
|--|-----------------|--|--|--|------------------------|-----------------------|--------|
|  |                 |  |  |  | BB                     | លើសពី ២៤ ខែ           | 2.40%  |
|  |                 |  |  |  |                        | តិចជាង ៦ ខែ           | 4.00%  |
|  |                 |  |  |  |                        | ចាប់ពី ៦ ខែ ដល់ ២៤ ខែ | 8.00%  |
|  |                 |  |  |  |                        | លើសពី ២៤ ខែ           | 12.00% |
|  |                 |  |  |  | B                      | តិចជាង ៦ ខែ           | 12.00% |
|  |                 |  |  |  |                        | ចាប់ពី ៦ ខែ ដល់ ២៤ ខែ | 12.00% |
|  |                 |  |  |  |                        | លើសពី ២៤ ខែ           | 12.00% |
|  |                 |  |  |  | មិនបានធ្វើចំណាត់ថ្នាក់ | -                     | 12.00% |
|  |                 |  |  |  | ខកខានការទូទាត់សង       | -                     | 32.00% |
|  | មូលបត្រផ្សេងទៀត |  |  |  | *                      |                       |        |

សម្គាល់៖ ( \*) អត្រាហានិភ័យត្រូវបានកំណត់ដោយ ន.ប.ជ.។

ក្រុមហ៊ុនបធនបាល ត្រូវគណនាហានិភ័យអត្រាការប្រាក់ពាក់ព័ន្ធនឹងហានិភ័យទូទៅនៃមូលបត្របំណុលនីមួយៗ ដោយប្រើវិធីសាស្ត្រឥណប្រតិទានដូចក្នុងតារាង ២.១.៣ ខាងក្រោម៖

| ២.២.២-តារាងគណនាទំហំហានិភ័យអត្រាការប្រាក់ពាក់ព័ន្ធនឹងហានិភ័យទូទៅ |             |          |        |       |       |          |         |         |         |          |          |          |          |          |          |          |
|-----------------------------------------------------------------|-------------|----------|--------|-------|-------|----------|---------|---------|---------|----------|----------|----------|----------|----------|----------|----------|
| ប្រភេទ                                                          |             | ក្រុមទី១ |        |       |       | ក្រុមទី២ |         |         |         | ក្រុមទី៣ |          |          |          |          |          |          |
| ឥណប្រតិទាន                                                      | អត្រាកូប៉ុង | តិចជាង   | ចាប់ពី | លើសពី | លើសពី | លើសពី    | លើសពី   | លើសពី   | លើសពី   | លើសពី    | លើសពី    | លើសពី    | លើសពី    | លើសពី    |          |          |
|                                                                 | 3% ឬ        | 1 ខែ     | 1 ខែ   | 3 ខែ  | 6 ខែ  | 1 ឆ្នាំ  | 2 ឆ្នាំ | 3 ឆ្នាំ | 4 ឆ្នាំ | 5 ឆ្នាំ  | 7 ឆ្នាំ  | 10 ឆ្នាំ | 15 ឆ្នាំ | 20 ឆ្នាំ |          |          |
|                                                                 | ច្រើនជាង    |          | ដល់    | ដល់   | ដល់   | ដល់      | ដល់     | ដល់     | ដល់     | ដល់      | ដល់      | ដល់      | ដល់      | ដល់      |          |          |
|                                                                 |             |          | 3 ខែ   | 6 ខែ  | 12 ខែ | 2 ឆ្នាំ  | 3 ឆ្នាំ | 4 ឆ្នាំ | 5 ឆ្នាំ | 7 ឆ្នាំ  | 10 ឆ្នាំ | 15 ឆ្នាំ | 20 ឆ្នាំ |          |          |          |
|                                                                 | អត្រាកូប៉ុង | តិចជាង   | ចាប់ពី | លើសពី | លើសពី | លើសពី    | លើសពី   | លើសពី   | លើសពី   | លើសពី    | លើសពី    | លើសពី    | លើសពី    | លើសពី    | លើសពី    | លើសពី    |
|                                                                 | តិចជាង3%    | 1 ខែ     | 1 ខែ   | 3 ខែ  | 6 ខែ  | 1 ឆ្នាំ  | 2 ឆ្នាំ | 3 ឆ្នាំ | 4 ឆ្នាំ | 5 ឆ្នាំ  | 6 ឆ្នាំ  | 7 ឆ្នាំ  | 9 ឆ្នាំ  | 11 ឆ្នាំ | 12 ឆ្នាំ | 20 ឆ្នាំ |
|                                                                 |             |          | ដល់    | ដល់   | ដល់   | ដល់      | ដល់     | ដល់     | ដល់     | ដល់      | ដល់      | ដល់      | ដល់      | ដល់      | ដល់      |          |
|                                                                 |             |          | 3 ខែ   | 6 ខែ  | 12 ខែ | 2 ឆ្នាំ  | 3 ឆ្នាំ | 4 ឆ្នាំ | 5 ឆ្នាំ | 6 ឆ្នាំ  | 7 ឆ្នាំ  | 9 ឆ្នាំ  | 11 ឆ្នាំ | 12 ឆ្នាំ | 20 ឆ្នាំ |          |
| អត្រាហានិភ័យ                                                    |             | 0.00%    | 0.2%   | 0.4%  | 0.7%  | 1.25%    | 1.75%   | 2.25%   | 2.75%   | 3.25%    | 3.75%    | 4.50%    | 5.25%    | 6.00%    | 8.00%    | 12.5%    |



**ឧបសម្ព័ន្ធ ២.៣ ស្តីពីវិធីសាស្ត្រគណនាហានិភ័យអត្រាប្តូរប្រាក់សម្រាប់ក្រុមហ៊ុនបរេធនបាល**  
**នៃគោលការណ៍ណែនាំលេខ ..... ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ២០២៥**

**ស្តីពីទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរេធនបាល**  
**វិធីសាស្ត្រគណនាហានិភ័យអត្រាប្តូរប្រាក់សម្រាប់ក្រុមហ៊ុនបរេធនបាល ប្រចាំខែ ..... ឆ្នាំ .....**

ក្រុមហ៊ុនបរេធនបាល ត្រូវគណនាទំហំហានិភ័យអត្រាប្តូរប្រាក់លើធាតុដែលកាន់កាប់ដោយក្រុមហ៊ុនបរេធនបាល តាមវិធីសាស្ត្រដូចខាងក្រោម៖


១. ទំហំជួញដូរកាត់កងទៅតាមរូបិយបណ្ណ ( Offsetting Positions by Currency ) ៖ ទំហំជួញដូរ ត្រូវបានកាត់កងទៅតាមការកំណត់ក្នុងកិច្ចសន្យា ដើម្បីកំណត់ទំហំជួញដូរសុទ្ធនៃរូបិយបណ្ណនីមួយៗ។
២. ការបំប្លែងទៅជារូបិយវត្ថុជាតិ ( Conversion to Khmer Riel ) ៖ ទំហំជួញដូរសុទ្ធសម្រាប់រូបិយបណ្ណនីមួយៗត្រូវបានបំប្លែងទៅជារូបិយវត្ថុជាតិ ( KHR ) ដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅកាលបរិច្ឆេទគោល អនុលោមតាមរបាយការណ៍ហិរញ្ញវត្ថុ។
៣. ការគណនាទំហំហានិភ័យអត្រាប្តូរប្រាក់៖ ទំហំហានិភ័យអត្រាប្តូរប្រាក់ ត្រូវបានគណនាដោយយកទំហំណាមួយដែលធំជាងនៃទំហំទិញសុទ្ធ ឬទំហំលក់សុទ្ធសរុប សម្រាប់រាល់រូបិយបណ្ណទាំងអស់ គុណនឹងអត្រាហានិភ័យ ៨%។
៤. ទំហំជួញដូរមាស៖ ទំហំហានិភ័យសម្រាប់មាស ត្រូវបានគណនាដោយយកទំហំជួញដូរសុទ្ធ គុណនឹងអត្រាហានិភ័យ ៨% និងបូកបន្ថែមជាមួយទំហំហានិភ័យអត្រាប្តូរប្រាក់។



**ឧបសម្ព័ន្ធ ២.៤ ស្តីពីវិធីសាស្ត្រគណនាហានិភ័យឥណទានសម្រាប់ក្រុមហ៊ុនបឋមបទបាល**  
**នៃគោលការណ៍ណែនាំលេខ ..... ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ២០២៥**  
**ស្តីពីទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបឋមបទបាល**  
**វិធីសាស្ត្រគណនាហានិភ័យឥណទានសម្រាប់ក្រុមហ៊ុនបឋមបទបាល ប្រចាំខែ ..... ឆ្នាំ .....**

ក. ក្រុមហ៊ុនបឋមបទបាល ត្រូវគណនាទំហំហានិភ័យឥណទាន លើធាតុដែលកាន់កាប់ដោយក្រុមហ៊ុនបឋមបទបាល ដូចមានក្នុងប្រការ២២ នៃប្រកាសស្តីពីលក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបឋមបទបាល ជាមួយសមភាគីនីមួយៗ ដោយផ្អែកលើស្ថានភាពហានិភ័យ ដោយគុណនឹងតម្លៃហានិភ័យ ដូចក្នុងតារាង ២.៤.១ ខាងក្រោម៖

| ២.៤.១-តារាងគណនាទំហំហានិភ័យឥណទានទៅតាមសមភាគី ដោយផ្អែកលើស្ថានភាពហានិភ័យ                                                       |                                       |              |
|----------------------------------------------------------------------------------------------------------------------------|---------------------------------------|--------------|
| សមភាគី                                                                                                                     | ចំណាត់ថ្នាក់ឥណទាន                     | អត្រាហានិភ័យ |
| រាជរដ្ឋាភិបាល, ធនាគារជាតិនៃកម្ពុជា, អង្គការអន្តរជាតិ និងអាជ្ញាធរខេត្ត-ក្រុង                                                | -                                     | 0.0%         |
| រដ្ឋាភិបាលក្រៅប្រទេស                                                                                                       | AAA~AA-                               | 0.0%         |
|                                                                                                                            | A+~BBB-                               | 1.0%         |
|                                                                                                                            | BB+~B-                                | 4.0%         |
|                                                                                                                            | ក្រោម B-, មិនបានធ្វើចំណាត់ថ្នាក់ឥណទាន | 8.0%         |
| ស្ថាប័នក្នុងស្រុកដែលបានបង្កើតឡើងដោយច្បាប់ពិសេស, មូលបត្រដែលពាក់ព័ន្ធនឹងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុ | AAA~AA-                               | 0.8%         |
|                                                                                                                            | A+~A-                                 | 1.2%         |
|                                                                                                                            | BBB+~BBB-                             | 2.0%         |
|                                                                                                                            | BB+~B-                                | 6.0%         |
|                                                                                                                            | ក្រោម B-, មិនបានធ្វើចំណាត់ថ្នាក់ឥណទាន | 12.0%        |



|                                                                                                                                                                 |                              |       |
|-----------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------|-------|
| សាជីវកម្មទូទៅ                                                                                                                                                   | AAA~AA-                      | 1.6%  |
|                                                                                                                                                                 | A+~A-                        | 4.0%  |
|                                                                                                                                                                 | BBB+~BBB-                    | 8.0%  |
|                                                                                                                                                                 | BB+~B-                       | 12.0% |
|                                                                                                                                                                 | ក្រោម B-                     | 24.0% |
|                                                                                                                                                                 | មិនបានធ្វើចំណាត់ថ្នាក់ឥណទាន  | 12.0% |
| សាជីវកម្មក្នុងស្រុកធ្វើប្រតិបត្តិការនៅក្រៅប្រទេស, ស្ថាប័នហិរញ្ញវត្ថុនៅក្រៅប្រទេស និង រូបវន្តបុគ្គលដែលត្រូវបានធ្វើចំណាត់ថ្នាក់ឥណទានដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង | AAA~AA-                      | 2.4%  |
|                                                                                                                                                                 | A+~A-                        | 4.0%  |
|                                                                                                                                                                 | BBB+~BBB-                    | 8.0%  |
|                                                                                                                                                                 | BB+~B-                       | 16.0% |
|                                                                                                                                                                 | ក្រោម B-                     | 32.0% |
|                                                                                                                                                                 | មិនបានធ្វើចំណាត់ថ្នាក់ឥណទាន  | 16.0% |
| រូបវន្តបុគ្គល                                                                                                                                                   | -                            | 8.0%  |
| ស្ថាប័នទូទៅ                                                                                                                                                     | គ្មានលទ្ធភាពសង ( Defaulted ) | 32.0% |

- អត្រាហានិភ័យដែលខ្ពស់ជាងសម្រាប់កម្ចីអចលនទ្រព្យ៖ កម្ចីអចលនទ្រព្យដែលមានឥណទានច្រើនជាង ៣ ខែ អត្រាហានិភ័យចំនួន ៦០% ត្រូវបានយកមកគណនាជាមួយទំហំកម្ចី ដោយលើកលែងអចលនទ្រព្យសម្រាប់លំនៅដ្ឋាន។
- ករណីពិសេសសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច៖ ករណីនិយ័តករបរធនបាលកិច្ច ពិនិត្យឃើញថាមានស្ថានភាពដែលមិនអាចបៀសបានដោយសារការផ្លាស់ប្តូរសេដ្ឋកិច្ចលឿនពេក, ធាតុដែលកាន់កាប់ដោយក្រុមហ៊ុនបរធនបាល ដូចមានក្នុងប្រការ២២ នៃប្រកាសស្តីពីលក្ខខណ្ឌតម្រូវលើការវិនិយោគហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល ត្រូវបានគណនាជាមួយអត្រាហានិភ័យ ៥០%។ ទោះយ៉ាងណាក៏ដោយ ករណីពិសេសខាងលើនេះ មិនត្រូវបានអនុវត្តចំពោះកម្ចីអចលនទ្រព្យ។



ខ. ហានិភ័យឥណទានសម្រាប់ប្រាក់បញ្ញើ ទុនបម្រុង និងកម្ចីគ្មានកាលកំណត់៖ ក្រុមហ៊ុនបរិច្ចាគបាន ត្រូវគណនាទំហំហានិភ័យឥណទានសម្រាប់ប្រាក់បញ្ញើ ទុនបម្រុង និងកម្ចីគ្មានកាលកំណត់ដែលមានសមភាគីជាគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានប្រាក់បញ្ញើ និងបម្រុង ដោយយកតម្លៃតាមបញ្ជី (Book Value) គុណនឹងអត្រាហានិភ័យដែលកំណត់ក្នុងតារាង ២.៤.១ ខាងលើ។ ដោយឡែកចំពោះប្រាក់បញ្ញើ និងទុនបម្រុងដែលមានសមភាគីជាធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការគណនាហានិភ័យឥណទានត្រូវបានលើកលែង។

គ. ហានិភ័យឥណទានសម្រាប់ការផ្តល់កម្ចីមូលបត្រ (Securities Lending), ការជួញដូរដែលផ្សារភ្ជាប់ជាមួយកិច្ចសន្យាទិញ-លក់ត្រឡប់មកវិញ (Repo Transactions) និងកម្ចីដែលបានផ្តល់ឱ្យអតិថិជន (Client Credit Provision) ៖

- ការផ្តល់មូលបត្រឱ្យខ្ចី (Securities Lending) ៖ ក្រុមហ៊ុនបរិច្ចាគបាន ត្រូវគណនាទំហំហានិភ័យឥណទានសម្រាប់ការផ្តល់កម្ចីមូលបត្រ ដោយប្រើប្រាស់រូបមន្ត ដូចខាងក្រោម៖

$$\text{ទំហំហានិភ័យឥណទាន} = (\text{តម្លៃមូលបត្រដែលបានឱ្យខ្ចី} - \text{តម្លៃវត្ថុធានាដែលទទួលបាន}) \times \text{អត្រាហានិភ័យសមភាគី}$$

$$\text{Credit Risk Amount} = (\text{Securities Lending Amount} - \text{Collateral Received}) \times \text{Counterparty Risk Value}$$

- ការខ្ចីមូលបត្រ (Securities Borrowing) ៖ ក្រុមហ៊ុនបរិច្ចាគបាន ត្រូវគណនាទំហំហានិភ័យឥណទានសម្រាប់ការខ្ចីមូលបត្រ តាមរូបមន្ត ដូចខាងក្រោម៖

$$\text{ទំហំហានិភ័យឥណទាន} = [\text{តម្លៃវត្ថុធានាដែលបានផ្តល់ឱ្យ} - (\text{តម្លៃមូលបត្រដែលបានខ្ចី} \times (1 - \text{តម្លៃហានិភ័យទីផ្សារនៃមូលបត្រដែលបានខ្ចី}))] \times \text{តម្លៃហានិភ័យសមភាគី}$$

$$\text{Credit Risk Amount} = (\text{Collateral Provided} - (\text{Borrowed Securities Valuation} \times (1 - \text{Market Risk Value of Borrowed Securities}))) \times \text{Counterparty Risk Value}$$

- ការលក់ដែលផ្សារភ្ជាប់ជាមួយកិច្ចសន្យាទិញត្រឡប់មកវិញ (Repurchase Agreement Transactions-Purchase) ៖ ក្រុមហ៊ុនបរិច្ចាគបាន ត្រូវគណនាទំហំហានិភ័យ សម្រាប់ការលក់ដែលផ្សារភ្ជាប់ជាមួយកិច្ចសន្យាទិញត្រឡប់មកវិញ តាមរូបមន្តដូចខាងក្រោម៖

$$\text{ទំហំហានិភ័យឥណទាន} = (\text{តម្លៃនៃការទិញមូលបត្រដែលផ្សារភ្ជាប់ជាមួយកិច្ចសន្យាទិញត្រឡប់មកវិញ} - (\text{តម្លៃមូលបត្រដែលត្រូវលក់ត្រឡប់ទៅវិញ} \times (1 - \text{អត្រាហានិភ័យទីផ្សារនៃមូលបត្រដែលបានសន្យាទិញត្រឡប់មកវិញ})) \times \text{អត្រាហានិភ័យសមភាគី}$$

$$\text{Credit Risk Amount} = [\text{Repo Purchase Amount} - (\text{Repo Purchase Securities Valuation} \times (1 - \text{Market Risk Value of Repo Purchase Securities}))] \times \text{Counterparty Risk Value}$$



- ការទិញដែលផ្សារភ្ជាប់ជាមួយកិច្ចសន្យាលក់ត្រឡប់ទៅវិញ ( Repurchase Agreement Transactions-Sale ) ៖ ក្រុមហ៊ុនបរិច្ចាគបាន ត្រូវគណនាទំហំហានិភ័យ សម្រាប់ការទិញដែលផ្សារភ្ជាប់ជាមួយកិច្ចសន្យាលក់ត្រឡប់ទៅវិញ តាមរូបមន្តដូចខាងក្រោម៖  

$$\text{ទំហំហានិភ័យឥណទាន} = [(\text{តម្លៃមូលបត្រដែលសន្យាលក់ត្រឡប់មកវិញ} \times (1 - \text{អត្រាហានិភ័យទីផ្សារនៃមូលបត្រដែលបានសន្យាលក់ត្រឡប់ទៅវិញ}) - \text{តម្លៃនៃការលក់មូលបត្រដែលផ្សារភ្ជាប់ជាមួយកិច្ចសន្យាលក់ត្រឡប់មកវិញ})] \times \text{អត្រាហានិភ័យសមភាគី}$$

$$\text{Credit Risk Amount} = [(\text{Repo Sale Securities Valuation} \times (1 - \text{Market Risk Value of Repo Sale Securities})) - \text{Repo Sale Amount}] \times \text{Counterparty Risk Value}$$

- កម្ចីដែលបានផ្តល់ឱ្យអតិថិជន ( Client Credit Provision ) ៖ ក្រុមហ៊ុនបរិច្ចាគបាន ត្រូវគណនាទំហំហានិភ័យ សម្រាប់កម្ចីដែលបានផ្តល់ឱ្យអតិថិជន តាមរូបមន្តដូចខាងក្រោម៖

$$\text{ទំហំហានិភ័យឥណទាន} = [\text{ទំហំឥណទានដែលបានផ្តល់ឱ្យ} - (\text{តម្លៃវត្ថុធានា} \times 50\%)] \times \text{អត្រាហានិភ័យសមភាគី}$$

$$\text{Credit Risk Amount} = [\text{Credit Provision Amount} - (\text{Collateral Valuation Amount} \times 50\%)] \times \text{Counterparty Risk Value}$$

ឃ. ហានិភ័យឥណទានសម្រាប់ការធានា បំណុលមានការធានា និងកិច្ចព្រមព្រៀងទិញត្រឡប់មកវិញ

- ការគណនាហានិភ័យឥណទានសម្រាប់ការធានា ( Calculation for Guarantees ) ៖ ក្រុមហ៊ុនបរិច្ចាគបាន ត្រូវគណនាទំហំហានិភ័យឥណទានសម្រាប់ការធានាដែលស្មើនឹងទំហំធានា គុណនឹងអត្រាហានិភ័យនៃសមភាគី ដូចមានកំណត់ក្នុងតារាង ២.៤.១ ក្នុងអំឡុងគ្រានៃការធានា តាមរូបមន្តដូចខាងក្រោម៖

$$\text{ទំហំហានិភ័យឥណទាន} = \text{ទំហំធានា} \times \text{អត្រាហានិភ័យសមភាគី} \quad (\text{Credit Risk Amount} = \text{Guaranteed Amount} \times \text{Counterparty Risk Value})$$

សម្រាប់ការធានាបំណុលអចលនវត្ថុ ក្រុមហ៊ុនបរិច្ចាគបានត្រូវប្រើប្រាស់អត្រាហានិភ័យនៃសមភាគី ១៥០% ដូចមានកំណត់ក្នុងតារាង ២.៤.១ ខាងលើ។

- ហានិភ័យទីផ្សារសម្រាប់មូលបត្រដែលកាន់កាប់បណ្តោះអាសន្ន៖ ករណីក្រុមហ៊ុនបរិច្ចាគបានកាន់កាប់មូលបត្រក្រោមកិច្ចព្រមព្រៀងទិញត្រឡប់មកវិញ ឬកិច្ចព្រមព្រៀងគាំទ្រសន្ទនីយភាព នោះទំហំហានិភ័យទីផ្សារ ត្រូវបានគណនាដោយប្រើប្រាស់ទំហំហានិភ័យអត្រាការប្រាក់ ដូចមានកំណត់ក្នុងតារាង ២.២.១. សម្រាប់មូលបត្រដែលមានទ្រព្យសកម្មធានា។ ករណីអត្រាហានិភ័យអត្រាការប្រាក់ទីផ្សារ ដូចមានកំណត់ក្នុងតារាង ២.២.១. ទាបជាងអត្រាហានិភ័យនៃសមភាគី ដូចមានកំណត់ក្នុងតារាង ២.៤.១. នោះក្រុមហ៊ុនបរិច្ចាគបាន ត្រូវយកអត្រាហានិភ័យនៃសមភាគី មកគណនា។

- ហានិភ័យទីផ្សារសម្រាប់មូលបត្រដែលកាន់កាប់បណ្តោះអាសន្នជាមួយកិច្ចព្រមព្រៀងទិញត្រឡប់មកវិញ៖ ករណីក្រុមហ៊ុនបរិច្ចាគបានកាន់កាប់មូលបត្រក្រោមកិច្ចព្រមព្រៀងធានាទិញត្រឡប់មកវិញ ( Repurchase Commitment ) នោះទំហំហានិភ័យទីផ្សារ ត្រូវបានគណនាដោយប្រើប្រាស់អត្រាហានិភ័យអត្រាការប្រាក់ជាក់លាក់ ៣២%។ ករណីអត្ថប្រយោជន៍នៃទ្រព្យសកម្មដើមដូចមានចែងក្នុងកិច្ចព្រមព្រៀង ត្រូវបានបាត់បង់ ដូចជាកូនបំណុល ក្បួនធនជាដើម ទំហំដែលត្រូវទទួលបានពីមូលបត្រដែលបានកាន់កាប់ ត្រូវបានកាត់បន្ថយពីដើមទុនរបស់ក្រុមហ៊ុនបរិច្ចាគបាន។



ង. ហានិភ័យឥណទានសម្រាប់កម្រិតឥណទាន (Credit Lines)៖ ក្រុមហ៊ុនបរិច្ចាគបាន ត្រូវគណនាទំហំហានិភ័យឥណទានសម្រាប់កម្រិតឥណទាន ដោយយកទំហំឥណទានដែលបានផ្តល់ឱ្យ និងទំហំឥណទានដែលមិនទាន់ផ្តល់ឱ្យ ក្រោមកិច្ចព្រមព្រៀងកម្រិតឥណទាន គុណនឹងអត្រាហានិភ័យ នៃសមភាគី ដូចមានកំណត់ក្នុងតារាង ២.៤.១ ខាងលើ។

ទំហំហានិភ័យឥណទាន = (ទំហំឥណទានដែលបានផ្តល់ឱ្យ + ទំហំឥណទានដែលមិនទាន់ផ្តល់ឱ្យ) x អត្រាហានិភ័យនៃសមភាគី

Credit Risk Amount = (Drawn Amount + Undrawn Commitment Amount) x Counterparty Risk Value

ច. ហានិភ័យឥណទានសម្រាប់កម្ចី, ឥណទេយ្យ និងសំណងទាមទារជាប្រាក់ផ្សេងៗ (Loans, Receivables, and Other Monetary Claims)៖ ក្រុមហ៊ុនបរិច្ចាគបាន ត្រូវគណនាទំហំហានិភ័យឥណទានសម្រាប់កម្ចី, ឥណទេយ្យ និងសំណងទាមទារជាប្រាក់ផ្សេងៗ ដោយយកតម្លៃតាមបញ្ជី នៃកម្ចី, ឥណទេយ្យ និងសំណងទាមទារជាប្រាក់ផ្សេងៗ គុណនឹងអត្រាហានិភ័យនៃសមភាគី ដូចមានកំណត់ក្នុងតារាង ២.៤.១ ខាងលើ។ សម្រាប់ ឥណទេយ្យដែលពាក់ព័ន្ធនឹងប្រតិបត្តិការជួញដូរភាគហ៊ុន និងមូលបត្រផ្សេងៗទៀតនៅលើផ្សារមូលបត្រកម្ពុជា ដែលបានកើតឡើងនៅចន្លោះថ្ងៃជួញដូរ និងថ្ងៃទូទាត់, អត្រាហានិភ័យឥណទាន គឺស្មើនឹង ០ ដោយមិនគិតពីអត្រាហានិភ័យនៃសមភាគី ដូចមានកំណត់ក្នុងតារាង ២.៤.១ ខាងលើ។

ឆ. ហានិភ័យឥណទានសម្រាប់ការធានាលើការសម្រេចការសាងសង់ពាក់ព័ន្ធនឹងបរិច្ចាគបានកិច្ចអចលនវត្ថុដែលកំពុងគ្រប់គ្រង និងចាត់ចែង៖ ក្រុមហ៊ុន បរិច្ចាគបានត្រូវគណនាទំហំហានិភ័យឥណទានសម្រាប់ការធានាលើការសម្រេចការសាងសង់ពាក់ព័ន្ធនឹងបរិច្ចាគបានកិច្ចអចលនវត្ថុដែលកំពុង គ្រប់គ្រង និងចាត់ចែង ដោយប្រើប្រាស់រូបមន្ត ដូចខាងក្រោម៖

ទំហំហានិភ័យឥណទាន = ប្រាក់ដើមនិងការប្រាក់ដែលនៅសល់ x ០,៥ x (អត្រាហានិភ័យឥណទាននៃបរិច្ចាគបានទាយក + អត្រាហានិភ័យឥណទាន នៃអ្នកម៉ៅការសំណង់) x អត្រាហានិភ័យប្រតិបត្តិការរបស់ក្រុមហ៊ុនបរិច្ចាគបាន

Credit Risk Amount = Remaining Principal and Interest x 0.5 x (Trustor's Credit Risk Value + Contractor's Credit Risk Value) x

Real Estate Trust Company's Operational Risk Value

ករណីបរិច្ចាគបានទាយក និងអ្នកម៉ៅការសំណង់ជាបុគ្គលពីរដាច់ដោយឡែកពីគ្នា អត្រាហានិភ័យឥណទាន ត្រូវបានគណនាដោយស្មើនឹងផលបូក នៃអត្រាហានិភ័យឥណទាននៃភាគីនីមួយៗ។



**ឧបសម្ព័ន្ធ ២.៥ ស្តីពីវិធីសាស្ត្រគណនាហានិភ័យប្រតិបត្តិការសម្រាប់ក្រុមហ៊ុនបរេធនបាល**  
**នៃគោលការណ៍ណែនាំលេខ ..... ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ២០២៥**  
**ស្តីពីរបៀបរបបការណ៍សម្រាប់ការត្រួតពិនិត្យរបស់ក្រុមហ៊ុនបរេធនបាល**  
**វិធីសាស្ត្រគណនាហានិភ័យប្រតិបត្តិការសម្រាប់ក្រុមហ៊ុនបរេធនបាល ប្រចាំខែ ..... ឆ្នាំ .....**

ក្រុមហ៊ុនបរេធនបាលត្រូវគណនាទំហំហានិភ័យប្រតិបត្តិការដែលជាទំហំណាមួយដែលខ្ពស់ជាងគេក្នុងចំណោមចំណុចទី១ និងចំណុចទី២ ដូចខាងក្រោម៖

- ចំណុចទី១៖ ទំហំសរុបដែលទាញចេញពីផលគុណនៃប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំនៃអាជីវកម្មនីមួយៗរបស់ក្រុមហ៊ុនបរេធនបាលសម្រាប់រយៈពេល ៣ (បី) ឆ្នាំចុងក្រោយ ដូចខាងក្រោម៖

| ប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំសម្រាប់រយៈពេល ៣ (បី) ឆ្នាំចុងក្រោយ |          |          |           | អត្រាហានិភ័យ | ទំហំហានិភ័យប្រតិបត្តិការ |
|-----------------------------------------------------------------------|----------|----------|-----------|--------------|--------------------------|
| ឆ្នាំទី១                                                              | ឆ្នាំទី២ | ឆ្នាំទី៣ | ផលបូកសរុប |              |                          |
|                                                                       |          |          |           | ១៥%          |                          |

- ចំណុចទី២៖ អត្រា ១០% នៃលក្ខខណ្ឌតម្រូវមូលធនភាគហ៊ុនិកអប្បបរមារបស់ក្រុមហ៊ុនបរេធនបាល ដូចមានចែងក្នុងចំណុចទី៣ នៃប្រការ១៦ នៃប្រកាសស្តីពីវិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅរបស់បរេធនបាលកិច្ច ដូចខាងក្រោម៖

| លក្ខខណ្ឌតម្រូវមូលធនភាគហ៊ុនិកអប្បបរមា | អត្រាហានិភ័យ | ទំហំហានិភ័យប្រតិបត្តិការ |
|--------------------------------------|--------------|--------------------------|
|                                      | ១០%          |                          |

